

អនាគតបុត្រជីតា



តើអ្វីទៅជា GC អនាគតបុត្រធីតា?

GC អនាគតបុត្រធីតា គឺជាគម្រោងធានារ៉ាប់រងដែលផ្តល់នូវការធានាដល់បុត្រធីតារបស់លោកអ្នក ជាមួយនឹងការរចនាផែនការហិរញ្ញវត្ថុយ៉ាងពិសេសដើម្បីព្រៀមសម្រាប់ការសិក្សារបស់ពួកគាត់នាពេលអនាគត។

តើអ្នកណាអាចទទួលបានការធានាពីគម្រោងមួយនេះ?

កុមារដែលមានអាយុចាប់ពី 1ឆ្នាំ ដល់ 15ឆ្នាំ។

ហេតុអ្វីបានជាចាំបាច់ជ្រើសរើស GC អនាគតបុត្រធីតា?

GC អនាគតបុត្រធីតាផ្តល់នូវការការពារ និងអត្ថប្រយោជន៍សម្រាប់ការសិក្សាដល់បុត្រធីតារបស់លោកអ្នកចាប់ពីថ្នាក់អនុវិទ្យាល័យរហូតដល់ថ្នាក់ឧត្តមសិក្សា ដោយធានាថាបុត្រធីតារបស់លោកអ្នកនឹងទទួលបានការសិក្សាដ៏ល្អប្រសើរ។ លើសពីនេះទៅទៀត លោកអ្នកក៏អាចបន្ថែមនូវអត្ថប្រយោជន៍លើកលែងបុព្វលាភ

ធានារ៉ាប់រងដើម្បីធានាបានថាប្រសិនបើមានគ្រោះអកុសលណាមួយ កើតឡើងចំពោះលោកអ្នកនោះបុព្វលាភដែលត្រូវបង់នាពេលអនាគតនឹងមិនក្លាយជាបន្ទុករបស់បុត្រធីតាលោកអ្នកឡើយ ដោយក្រុមហ៊ុន GC Life នឹងរ៉ាប់រងជំនួសនូវការបង់បុព្វលាភទាំងនោះ ហើយបុត្រធីតារបស់លោកអ្នកនឹងនៅតែអាចទទួលបាននូវអត្ថប្រយោជន៍ដែលគាត់ត្រូវទទួលបានដដែល។



លក្ខណៈនៃឥណ្ឌីតធរ

អាយុចាប់ផ្ដើមធានា	1ឆ្នាំ - 15ឆ្នាំ
រយៈពេលធានារ៉ាប់រង	រហូតដល់អ្នកត្រូវបានធានារ៉ាប់រង (បុត្រធីតាលោកអ្នក) អាយុ 22ឆ្នាំ
រយៈពេលបង់បុព្វលាភ	រហូតដល់អ្នកត្រូវបានធានារ៉ាប់រង (បុត្រធីតាលោកអ្នក) អាយុ 18ឆ្នាំ
វិធីសាស្ត្របង់បុព្វលាភ	ប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស ប្រចាំខែ
ទឹកប្រាក់ត្រូវបានធានា	\$10,000 ដល់ \$50,000

អត្ថប្រយោជន៍ធានារ៉ាប់រង

អត្ថប្រយោជន៍នៅរស់រានមានជីវិត	% នៃទឹកប្រាក់ត្រូវបានធានាដូចបង្ហាញក្នុងតារាងខាងក្រោម
សំណងមរណភាព	100% នៃទឹកប្រាក់ត្រូវបានធានា*
សំណងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍	100% នៃទឹកប្រាក់ត្រូវបានធានា*

*ករណីកុមារអាយុក្រោម៤ឆ្នាំជាអ្នកត្រូវបានធានារ៉ាប់រង សំណងធានារ៉ាប់រងនឹងត្រូវផ្តល់ដោយផ្អែកទៅតាមខ និងលក្ខខណ្ឌធានារ៉ាប់រង។


អាយុរបស់អ្នកត្រូវបានធានារ៉ាប់រង (អាយុបុត្រធីតាលោកអ្នក)	អាយុនៅពេលចាប់ផ្ដើមធានា		
	1-10	11-13	14-15
1-11	-	-	-
12	15%	-	-
13	-	-	-
14	-	-	-
15	15%	15%	-
16	-	-	-
17	-	-	-
18	20%	20%	20%
19	15%	15%	15%
20	15%	15%	15%
21	15%	15%	15%
22	15%	15%	15%




ការបង្ហាញអំពី អត្ថប្រយោជន៍ធានារ៉ាប់រង

ឧទាហរណ៍៖ លោក វិទ្យាមានអាយុ 30ឆ្នាំ និងអ្នកស្រី ពិសិមានអាយុ 25ឆ្នាំ។ ពួកគាត់បានដាក់នូវថវិកាផល GC អនាគតបុត្រធីតា កញ្ចប់ \$10,000 ដើម្បីរៀបចំផែនការអនាគតសម្រាប់កូនប្រុសរបស់ពួកគាត់ គុលា ដែលមានអាយុ 3ឆ្នាំ។ បន្ថែមពីលើនេះ ពួកគាត់ក៏បានបន្ថែមនូវអត្ថប្រយោជន៍លើកលែងបុព្វលាភធានារ៉ាប់រង (ជម្រើសទី៣) សម្រាប់ពួកគាត់ទាំងពីរនាក់ផងដែរ។ បុព្វលាភប្រចាំឆ្នាំសរុបដែលត្រូវបង់គឺ \$718.70 (ផលិតផល GC អនាគតបុត្រធីតា = \$675.90 + អត្ថប្រយោជន៍លើកលែងបុព្វលាភធានារ៉ាប់រងសម្រាប់លោកវិទ្យា = \$27.20 អត្ថប្រយោជន៍លើកលែងបុព្វលាភធានារ៉ាប់រងសម្រាប់អ្នកស្រីពិសិ = \$15.60)

សេណារីយ៉ូទី១៖ ករណីលោកវិទ្យា អ្នកស្រី ពិសិ និងគុលា នៅរស់រានរហូតដល់បណ្តុះសត្វរ៉ាប់រងនិងដល់កាលកំណត់។




សេណារីយ៉ូទីម៖ ករណីលោក វិទ្យុកា និង ផ្អកាស៊ី ពិសី ជួបគ្នាខ្លះផ្នែកចរាចរណ៍នៅពេលដែលគុណមានអាយុ៨ឆ្នាំ។ ជាអកុសល លោកវិទ្យុកាបានទទួលមរណភាពនៅក្នុងហេតុការណ៍នោះ បន្ទាប់ទុកឲ្យ ផ្អកាស៊ី ពិសី នៅមើលថែទាំគុណតែម្នាក់ឯង។



សេណារីយ៉ូទីពីរ៖ ករណីគុណជួបគ្នាខ្លះអកុសលបណ្តាលឲ្យទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ នៅអាយុ ២០ ឆ្នាំ។

សំណងមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ \$10,000 រួមក្នុងសន្យាធានារ៉ាប់រងត្រូវបញ្ចប់



ទទួលបានការការពារកាន់តែប្រសើរដោយបន្ថែមនូវអត្ថប្រយោជន៍ លើកលែងបុព្វលាភធានារ៉ាប់រងសម្រាប់ម្ចាស់បណ្ណសន្យារ៉ាប់រង

ក្រុមហ៊ុននឹងលើកលែងនូវការបង់បុព្វលាភធានារ៉ាប់រងចាប់ពីកាលបរិច្ឆេទត្រូវបង់
បុព្វលាភបន្ទាប់នៅពេលដែលម្ចាស់បណ្ណសន្យារ៉ាប់រងទទួលបានស្ថានភាព ឬពិការភាព
ទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬធ្វើរោគវិនិច្ឆ័យរកឃើញ/ការវះកាត់ដាក់ស្តែងនូវ
ជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ណាមួយដូចបានចែងក្នុងខ និងលក្ខខណ្ឌ
នៃបណ្ណសន្យារ៉ាប់រង។



ករណីមិនធានា

១. មរណភាព

ពុំមានសំណងមរណភាពនឹងត្រូវផ្តល់ជូននោះទេ ប្រសិនបើមរណភាពរបស់ម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវ
បានបង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ដោយសារព្រឹត្តិការណ៍ណាមួយ
ដូចខាងក្រោម៖

- ១ ការធ្វើអត្តឃាតក្នុងរយៈពេល ២ (ពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចេញបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទ
នៃការដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយ។
- ២ ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។
- ៣ វីរុសហ៊ីវ (HIV) និង/ឬជំងឺណាមួយដែលជាប់ទាក់ទងនឹងវីរុសហ៊ីវ (HIV) ដែលរួមមានទាំងជំងឺអេដស៍
និង/ឬការបំប្លែង ការវិវត្តន៍ ឬការប្រែប្រួលនៃមេរោគអេដស៍។
- ៤ ការប្រើប្រាស់ថ្នាំញៀន ឬថ្នាំភ្លោចអារម្មណ៍ ឬការសេពគ្រឿងស្រវឹងឬស្រវឹងស្រពិចស្រពិល ឬបើកបរយានជំនិះក្រោម
ឥទ្ធិពលនៃគ្រឿងស្រវឹង ឬរោគសញ្ញាផ្សេងៗដូចដែលបានកំណត់ដោយច្បាប់ដែលបានចូលជាធរមាន។

២. ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

ក្រុមហ៊ុនមិនធានាលើការបាត់បង់ ឬពិការភាពដែលបណ្តាលមកពីព្រឹត្តិការណ៍ដែលកើតឡើង
ដោយផ្ទាល់ ឬដោយប្រយោលទាំងស្រុង ឬ ដោយផ្នែកដោយសារព្រឹត្តិការណ៍ណាមួយដូចខាងក្រោម៖

- ១ ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឲ្យរបួសខ្លួនឯង ទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី
ឬមិនប្រក្រតីក៏ដោយ។
- ២ ការឆ្លងវីរុសហ៊ីវ (HIV) រោគសញ្ញានៃជំងឺអេដស៍ ឬជំងឺដែលទាក់ទងនឹងជំងឺអេដស៍។

៣ សង្គ្រាម (មិនថាបានប្រកាស ឬមិនបានប្រកាស) សកម្មភាពលុកលុយរបស់សាត្រូវបរទេស សង្គ្រាមស៊ីវិល បដិវត្តន៍ ចលនាបះបោរ ការធ្វើកូដិកម្ម ការកើនឡើងប្រជាប្រិយភាពប្រឆាំងនឹងរដ្ឋាភិបាលនិងអំពើហេវកម្ម។

៤ ខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រងប្រព្រឹត្តបទឧក្រិដ្ឋ ឬខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រង កំពុងត្រូវបានចាប់ខ្លួន ឬត្រូវរងការចាប់ខ្លួន ឬកំពុងរងគ្រោះពីការចាប់ខ្លួន។

៥ ការធ្វើដំណើរចូល ការចាកចេញ ការប្រតិបត្តិការ ការផ្តល់សេវា ឬត្រូវបានបញ្ចូលដោយយោង ឬមធ្យោបាយ ធ្វើដំណើរតាមផ្លូវអាកាស លើកលែងតែក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងគឺជាអ្នកដំណើរបង់ប្រាក់ធម្មតា ឬអ្នកប្រមូលលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជមួយ ដែលធ្វើការជាប្រចាំ និងទៀងទាត់តាម កាលវិភាគ និងគន្លងធ្វើដំណើរផ្លូវអាកាសដែលបានកំណត់របស់ក្រុមហ៊ុន។

៦ ខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រងបំពេញកាតព្វកិច្ចជាយោធា ប៉ូលីស ឬជាអ្នកស៊ើបអង្កេត ចូលរួមក្នុង សង្គ្រាម ឬការប្រឆាំងឧក្រិដ្ឋកម្ម។

៧ ស្ថានភាពដែលមានពីមុនស្រាប់ មុនកាលបរិច្ឆេទដែលបណ្តុះសន្យារ៉ាប់រងមានសុពលភាព ឬកាលបរិច្ឆេទ នៃការដាក់បន្តសុពលភាពបណ្តុះសន្យារ៉ាប់រងឡើងវិញ ដោយយកកាលបរិច្ឆេទចុងក្រោយគេ។ ស្ថានភាពដែល មានពីមុនស្រាប់ មានន័យថាជារ៉ាប់រងដែលអ្នកត្រូវបានធានារ៉ាប់រងបានដឹងច្បាស់ លុះត្រាតែស្ថានភាពទាំងនោះ ត្រូវបានប្រកាសមកកាន់ក្រុមហ៊ុន និងទទួលយកដោយក្រុមហ៊ុន។ អ្នកត្រូវបានធានារ៉ាប់រងអាចត្រូវបានចាត់ទុក ថាបានដឹងច្បាស់អំពីស្ថានភាពដែលមានពីមុនស្រាប់ ប្រសិនបើមានស្ថានភាពណាមួយដូចបានចែងខាងក្រោម៖

- ១) អ្នកត្រូវបានធានារ៉ាប់រងបានទទួល ឬកំពុងទទួលការព្យាបាល
- ២) យោបល់វេជ្ជសាស្ត្រ ការធ្វើរោគវិនិច្ឆ័យ ការថែទាំ ឬការព្យាបាលផ្នែកវេជ្ជសាស្ត្រត្រូវបានណែនាំ
- ៣) មានរោគសញ្ញាច្បាស់ និងជាក់លាក់ត្រូវបានបង្ហាញ ឬ
- ៤) វត្តមាននៃស្ថានភាពនោះអាចមើលឃើញដោយបុគ្គលធម្មតាក្នុងកាលៈទេសៈណាមួយ។

៨ អ្នកត្រូវបានធានារ៉ាប់រងស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬការប្រើប្រាស់ថ្នាំណាមួយ លើកលែងតែ ស្ថិតក្រោមការណែនាំរបស់គ្រូពេទ្យដែលមានអាជ្ញាបណ្ណត្រឹមត្រូវ។

៩ ការចូលរួមក្នុងសកម្មភាពកីឡាគ្រោះថ្នាក់រួមមាន តែមិនកំណត់ត្រឹមការប្រជុំប្រជុំ ការឡើងភ្នំ ការលោត ឆ័ត្រយោង ឬការប្រណាំងល្បឿនលើឡានណាមួយ ឬសកម្មភាពកីឡាអាជីព។

ចំណាំ៖

ខ្លឹមសារក្នុងឯកសារបញ្ជីបញ្ជីនេះគឺជាការពណ៌នា
ដោយសង្ខេប។

សម្រាប់ព័ត៌មានលម្អិតនៃការធានារ៉ាប់រង
រួមមានអត្ថប្រយោជន៍ធានារ៉ាប់រង ករណីមិនធានា
និងលក្ខខណ្ឌនៃការបញ្ចប់កិច្ចសន្យា
សូមអាន ខ និងលក្ខខណ្ឌធានារ៉ាប់រង។

ទំនាក់ទំនងមកកាន់យើងខ្ញុំ



☎ 023-989-218 / 098-989-218

✉ service@gc-life.com.kh 🌐 www.gc-life.com.kh



អគារ C ផ្លូវលេខ ១៦៩
សង្កាត់វាលវែង ខណ្ឌ៧មករា
រាជធានីភ្នំពេញ